



អេស៊ីលីដា ត្រេននីង សេនធីរ ACLEDA Training Center Ltd.

ការិយាល័យកណ្តាល

លេខ : អត្រស ២០០០ /១៤

អគ្គនាយក អេស៊ីលីដា ត្រេននីង សេនធីរ
ពេរ្យបុរី

តំណាងសមាជិក-សមាជិកក្រុមគ្រូបង្វឹកបង្វែងនៃ នាយកដ្ឋានហិរញ្ញវត្ថុ នាយកដ្ឋានអភិវឌ្ឍន៍ផលិតផល
និងការិយាល័យបណ្តាញមនុស្ស

កម្មវត្ថុ : វគ្គបង្វឹកបង្វែងការងារដំបូងសម្រាប់កម្មករនិយោជិតដែលត្រូវបានដោះឱ្យចេញពីការងារ ប្រធានភ្នាក់ងារ
ត្រួតពិនិត្យផ្ទៀងផ្ទាត់គណនីសាខា ធនាគារអេស៊ីលីដាភីអិលស៊ីសាខាខេត្ត និងសាខាស្រុកកម្រិត
" ក " (In-Class Training)

យោង : - សេចក្តីសម្រេចលេខ : អត្រស ០៩៧/១៤ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤ ស្តីពីការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ
គោលការណ៍ប្រតិបត្តិ ហ្វីកហ្វីន និងអភិវឌ្ឍន៍ធនធានមនុស្ស ។
- អនុស្សនៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការ និងគាំទ្រ លើសេវាហ្វីកហ្វីនផ្ទៃក្នុងកម្មករនិយោជិត
ធនាគារ អេស៊ីលីដា ភីអិលស៊ី រវាង ធនាគារ អេស៊ីលីដា ភីអិលស៊ី និង អេស៊ីលីដា ត្រេននីង សេនធីរ
ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៣ និងការធ្វើសោធនកម្ម ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៣ ។
- សេចក្តីសម្រេចលេខ : អត្រស ២៥៩/១៤ ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៤ ស្តីពីការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ
កម្មវិធីហ្វីកហ្វីនការងារដំបូង សម្រាប់កម្មករនិយោជិត ដែលត្រូវបានដំឡើងថ្នាក់និង/ ផ្លាស់ប្តូរមុខតំណែង នៅ
លំដាប់សាខា ធនាគារ អេស៊ីលីដា ភីអិលស៊ី ។
- លិខិតលេខ : កធម ២១៤០/១៤ ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤ ស្តីពីតម្រូវការផ្តល់ការហ្វីកហ្វីនការងារដំបូង
ដល់កម្មករនិយោជិតដែលត្រូវផ្លាស់ប្តូរមុខតំណែង/ ដំឡើងលំដាប់ថ្នាក់ ។
- លិខិតលេខ : កធម ២២៦០/១៤ ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៤ ស្តីពីតម្រូវការផ្តល់ការហ្វីកហ្វីនការងារដំបូង
ដល់កម្មករនិយោជិតដែលត្រូវផ្លាស់ប្តូរមុខតំណែង/ ដំឡើងលំដាប់ថ្នាក់ ។
- លិខិតលេខ : កធម ២៣៧៨/១៤ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ ស្តីពីតម្រូវការផ្តល់ការហ្វីកហ្វីនការងារដំបូង
ដល់កម្មករនិយោជិតដែលត្រូវផ្លាស់ប្តូរមុខតំណែង/ ដំឡើងលំដាប់ថ្នាក់ ។
- តម្រូវការចាំបាច់ ដើម្បីឱ្យកម្មករនិយោជិតដែលត្រូវបានដំឡើងថ្នាក់ឬផ្លាស់ប្តូរមុខតំណែងទទួលបាននូវចំណេះ
ដឹង ជំនាញ ស្របតាមមុខតំណែង ។

តបតាមកម្មវត្ថុ និងយោងខាងលើ អេស៊ីលីដា ត្រេននីង សេនធីរ នឹងមានរៀបចំបើកវគ្គហ្វីកហ្វីនការងារដំបូង
(In-Class Training) សម្រាប់កម្មករនិយោជិតដែលត្រូវបានដំឡើងថ្នាក់ជា ប្រធានភ្នាក់ងារត្រួតពិនិត្យផ្ទៀងផ្ទាត់គណនីសាខា
ធនាគារ អេស៊ីលីដាភីអិលស៊ីសាខាខេត្ត និងសាខាស្រុកកម្រិត" ក " ដូចមានរាយនាមខាងក្រោម ៖

១- លោក ប៉ែ ពិសិដ្ឋ ប្រធានភ្នាក់ងារត្រួតពិនិត្យផ្ទៀងផ្ទាត់គណនី សាខាខេត្តកណ្តាល

២- អ្នកស្រី សែន ចាន់នី ប្រធានភ្នាក់ងារត្រួតពិនិត្យផ្ទៀងផ្ទាត់គណនី សាខាខេត្តកំពង់ស្ពឺ

៣- កញ្ញា តុន ភារី ប្រធានភ្នាក់ងារត្រួតពិនិត្យផ្ទៀងផ្ទាត់គណនី សាខាស្រុកគងពិសី-ឃុំស្ម័ក្រពើ

ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤ នៅអេស៊ីប៊ីដា ក្រុងនិង សេនឌ័រ ជាន់ទី២ បន្ទប់ប្រាសាទឆាយ៉ា ។

អាស្រ័យហេតុនេះ សូមតំណាងសមាជិក-សមាជិកក្រុមគ្រូហ្វឹកហ្វឺន មេត្តាចាត់ចែងបណ្តាលការហ្វឹកហ្វឺនដល់កម្មករ-និយោជិតដែលមានមុខតំណែងរងការរៀបរាប់ខាងលើតាមកាលបរិច្ឆេទនិងទីកន្លែងដូចបានជម្រាបជូន។

សូមតំណាងសមាជិក-សមាជិកក្រុមគ្រូហ្វឹកហ្វឺន ទទួលនូវការគោរពរាប់អានដ៏ស្មោះស្ម័គ្រអំពីខ្ញុំ ។

ភ្នំពេញ, ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៤

ជ, អគ្គនាយក

នាយិកាអាទិយាស័យសិក្សា និងកិច្ចការនិស្សិត

This is an electronic letter sent by Sovanne Tourt

ជូនភ្នាក់ងារមុខមួយ

- កាលវិភាគគ្រូហ្វឹកហ្វឺន

បន្តជូន

- នាយិកាប្រតិបត្តិហិរញ្ញវត្ថុ

- នាយកប្រតិបត្តិអភិវឌ្ឍន៍ផលិតផល

" ដើម្បីជូនជ្រាបដល់គណន "

- នាយក ធនាគារ អេស៊ីប៊ីដា សាខាខេត្តកណ្តាល, សាខាខេត្តកំពង់ស្ពឺ
និងសាខាស្រុកគងពិសី-ឃុំស្ម័ក្រពើ

" ដើម្បីជូនជ្រាបដល់គណន និងចាត់បញ្ជូន "

- ឯកសារ-កាលប្បវត្តិ